

「カンボジアのリハビリテーションセンター等に対する障害児用中古車椅子供与による福祉政策向上への支援」プロジェクト事業管廊報告(写真)

2015年8月19日プノンペン市の福祉省ホールで社会福祉大臣、障害者支援局幹部、日本大使館参事官、JICAカンボジア事務所幹部、全国リハビリセンター及び障害児支援NGO団体の責任者、それに障害児と保護者等300名以上が参加し、障害者支援局とJICA同窓会の協力で車椅子170台の引渡式を行った。当日の様子は4社のテレビ局と4全国紙の取材で全国に大きく報道された。



車椅子を受け取る障害児と保護者30組と他の障害児も参加し手話で通訳していた。



ヴァン・ソーホ社会福祉大臣はスピーチで「日本のNGOと日本政府にカンボジアのニーズに応じてくれた人道支援に感謝している。障害者支援は福祉省の優先課題として、2014-18 国家障害戦略を発表した。それに基づいて、全国のリハビリセンターで年間 20,000 人以上の障害者に無償でリハビリ治療を実施した。今後とも障害児の利便のための人道支援活動の支援を期待したい」と述べられました。

式の後、大臣は車椅子の乗った子ども達一人ひとりに笑顔で話しかけ励ましていた。



車椅子に乗って喜ぶ子どもと母親たち



福祉省障害支援局長と幹部、JICA同窓会代表とこれまでのプロジェクトの評価と課題について意見交換。維持管理と6ヶ月毎のモニタリング報告の確認と修理のフォローのための当会作成のクメール語の修理マニュアルの活用を確認、ニーズの高い障害児用車椅子提供の継続について強い要望を受けた。 当会のプロジェクトが福祉政策向上に貢献し、地域ぐるみの「リハビリ」活動に寄与するものとして評価している。

右の写真は 障害支援局長・JICA同窓会会長・当会理事と合意事項の覚書交換の様子。

シェムリアップでの引渡式

8月21日にはプノンペンから300キロ以上の距離で、アンコールワット遺跡があるシェムリアップで引渡式を行った。前日から遠方の地方から来てセンター内で宿泊、30名の子どもと母親が参加してくれた。



シェムリアップ地区リハビリテーションセンター



日本の母親からの贈り物に感謝！！ 大切に使ってほしいとお願いした





リハビリセンターには車椅子や補装具の修理がある。車椅子には日の丸と当会ロゴを貼付している

障害児の家庭訪問

プノンペンとシェムリアップの田舎で当会から送った車椅子を使っている子どもの家庭を訪問して生活の環境や車椅子の活用状況について検証した。車椅子で動けるようになって喜ぶ子ども、学校へ行けるようになった子どもなど。子どもの成長が早く数年で大きなものに取り換えてリユースも出来ている。



車椅子が壊れて近くのバイク屋で直したと喜んでいて。空気入れも自転車店でやってくれる。



母親は田んぼで米造り。父親は道路工事の仕事で一日5ドル、子どもは7人で困窮生活。車椅子は子どもの宝

រូបថតឡើងវិញ អង្គការអ្នកស្ម័គ្រចិត្តជប៉ុនផ្តល់នេះរូបថត១៧០គ្រឿងដល់កុមារពិការកម្ពុជា

រក្សានូវឡាងដីពីបង្គុល
រមានប្រមាណ១០០
១ សត្វល្អិត សត្វស្លា
រៀត ហើយវាវង់ផល
ក្រៃឈើសហគមន៍
ងខ្លួននៃដែរ
មានបានឱ្យដឹងថា
កំពាក់ព័ន្ធ និងជន
ព្រៃឆ្អឹងសត្វក្រៃដែល
នបរបាញ់ តែវាបាន
នរបួស ហើយស្លាប់
។ យើងក៏បានប្រទះ
អង្គាក់ ហើយដោះ
ជាដើម ។



លោករដ្ឋមន្ត្រីរង ស្កត ថ្លែងក្នុងកម្មវិធីប្រគល់ទេៈប្រព្រឹត្តិការណ៍កសិកម្មស្ម័គ្រចិត្តដំបូង ដល់កុមារពិការ (រូបថតៈមេសា)



ប៉េអ៊ិនភាគី

ជាតិ បានបញ្ជាឱ្យ
នគរបាលការពារ
រមែងលីតម្លូងក្រុម
លំពេលមានសភាព
ឡើង ពិសេសត្រូវ
វារតាមគោលដៅ
១ និងហ្វឹកហាត់ឱ្យ
កងកម្លាំងនគរបាល
វត្តច្បាប់ត្រូវមាន
ទង្វើទំនុកឱ្យប្រជា-
ជន ។

ឧត្តមសេនីយ៍ នេត
តសរសើរដល់កិច្ច

ដោយ: មេសា

ព្រះរាជក្រឹត្យ រចនាសម្ព័ន្ធនៃក្រុមប្រឹក្សាសភា
 ត្រូវបានរៀបចំឡើង ដើម្បីជួយក្នុងការអនុវត្ត
 កិច្ចការរបស់សភា និងធានាបាននូវភាព
 ប្រសិទ្ធភាពនៃការងាររបស់សភា។

លោកឯង ថ្មីនូវការ អនុលោម
 ជាការនៃអនុលោមជាការដ្ឋានក្រុមប្រឹក្សា
 សកម្មភាពជនពិការបានឱ្យដឹងថា គិត
 ថាបំរើឆ្នាំ២០១០ រហូតមកដល់ឆ្នាំ
 ២០១៥ នេះអង្គការអ្នកស្ម័គ្រចិត្តជប៉ុន
 សម្រាប់ការផ្តល់រទេះ រុញជនពិការ
 ក្រៅប្រទេស បាននាំមកនូវរទេះរុញ
 ដែលមានគុណភាពពី៨៥ ភាគរយទៅ
 ៩០ភាគរយ សម្រាប់កុមារពិការកម្ពុជា
 ដែលមានបញ្ហាជំងឺខួរក្បាលបាន សរុប
 ថ្មីនូវ៤៩០គ្រឿងហើយ ដោយក្នុង
 មួយគ្រឿង មានតម្លៃប្រហែល២.០០០

ដុល្លារសហរដ្ឋអាមេរិក។

អគ្គលេខាធិការរូបនេះបានគូសបញ្ជាក់ឡើងថា ទោះបីតាមការស្នើសុំក្នុងការអនុវត្តនេះពិតជាមានសារៈសំខាន់ណាស់ក្នុងទិសដៅស្តារលទ្ធភាពពលកម្មក្រុមរាជការកាយសម្បទា និងក្រុមរាជការសតិបញ្ញាដូចជាក្រុមរាជការចលនាទន្លេក្បាលក្រុមរូបសន្តរ្ត្នីក្នុងក្រុមដែលមានជំងឺគោនសាំងជ្រូម។ លទ្ធផលនៃក្រុមរាជការពិតជាមានតម្រូវការចាំបាច់ណាស់ ខ្លះសម្ភារៈទាំងនេះហើយការផ្តល់ឱ្យរបស់អង្គការនាពេលនេះពិតជាបានឆ្លើយតបទាន់ពេលវេលាដល់ពួកគេក្នុងការស្តារលទ្ធភាពពលកម្មផ្នែកវេជ្ជសាស្ត្រនិងផ្នែកកាយសម្បទា។

លោកវេជ្ជ ស្លាត បានថ្លែងអំណរគុណ និងរកាតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការ នៃក្រុមប្រឹក្សាសកម្មភាពជនពិការអង្គការអ្នកស្ម័គ្រចិត្តជំនុំដែលបានបំពេញរបស់កម្មប្រកបដោយទឹកចិត្តមនុស្សធម៌ អាណិតស្រឡាញ់កុមារពិការនៅកម្ពុជា និងបានប្រមូលប្រមូលទទេររុញទាំងអស់នេះ មកចែកជូន

ក្រុមការពិការនានាពេលនេះ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា វិស័យពិការភាពគឺជាវិស័យអាទិភាព របស់ក្រសួងក៏ដូចជាក្រុមប្រឹក្សាសកម្ម ភាពជនពិការរដ្ឋនេះព្រោតច្បាប់លិខិត បទដ្ឋានគតិយុត្តជាតិនិងអន្តរជាតិជា ច្រើនដែលបានអនុម័តរួចរាល់រដ្ឋា- ភិបាលបានប្តេជ្ញាផន្ទរុក្ខយ៉ាងសកម្មក្នុង ការរកប្រែស្ថានភាពជនពិការឱ្យកាន់ តែប្រសើរឡើងវិញនៃការយុទ្ធសាស្ត្រ ជាតិស្តីពីពិការភាព២០១៤-២០១៨ ត្រូវបានដាក់ឱ្យប្រើប្រាស់ ដើម្បីសម្រេច តាមផែនការគ្រោងទុកក្នុងនោះបាន ផ្តល់សេវាជូនជនពិការប្រមាណ ២ម៉ឺន នាក់ដោយឥតគិតថ្លៃក្នុង ១ ឆ្នាំតាម រយៈមជ្ឈមណ្ឌលស្ដារលទ្ធភាពលកម្ម កាយសម្បទាន់ខ្លួន១១កន្លែង ។ ជាទី បញ្ចប់ឯកឧត្តមរដ្ឋមន្ត្រីក៏បានសង្ឃឹម យ៉ាងមុតមាថា អង្គការអ្នកស្ម័គ្រចិត្ត ជប៉ុន និងអង្គការមិនមែនរដ្ឋាភិបាល ជាច្រើនទៀតនឹងបន្តផ្តល់ជំនួយមនុស្ស ធម៌បែបនេះ សម្រាប់ជាគុណប្រយោជន៍ របស់កុមារពិការនិងបងប្អូន ពិការដទៃ ទៀតផ្នែកតាមតម្រូវការជាក់ស្តែង របស់បងប្អូនពិការនៅកម្ពុជា ។

ក្រសួងសង្គមកិច្ចប្រគល់នេះ(រូប១៧០ត្រី)ដល់អង្គការធម្មនុញ្ញដល់កុមារពិការនៅកម្ពុជា



serripes/pandanus/pandanus (coral reef)

[illegible]

လက်ထပ်သည့် အဖွဲ့များ အတွက်
ကော့စိုက်သောလေ့ရှိသည့် အ
ခြေခံချက် ပြောင်းလဲသွား
နိုင်သည့် အခြေခံချက်များ
အားလုံးပါဝင်သည်။

[illegible][illegible]